

**បញ្ជីឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបានបញ្ជី**

**ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២**

ល.រ	ឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបានបញ្ជី	អាសយដ្ឋាន	ទូរស័ព្ទទំនាក់ទំនង
<b>គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបានបញ្ជី</b>			
១	សីលានិធិ លីមីតធីត	#១អេសអេហ្វនិង២អេសអេហ្វ ផ្លូវ៥១៦ ភូមិទី១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ	០២៣ ៩៩០ ២២៥
២	វិលខម ហ្វាយនែន (ខេមបូឌា) ម.ក	អាគារលេខ៣៩៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ៩៩៤ ៤៥៥
៣	ម៉ាក់ស៊ីម៉ា ភីអិលស៊ី	ផ្ទះលេខ ២១អាបេ ផ្លូវ២៧១ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ២១៤ ២៤០
៤	ឥណទានពលរដ្ឋរងរឿង អិលធីឌី	ផ្ទះលេខ៧២បេ ផ្លូវលេខ៣១៧ ភូមិភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ	០២៣ ៩៩០ ២៣៧
៥	ណុងហ៊ិប ហ្វាយនែន (ខេមបូឌា) ម.ក	អាគារលេខ៣៨៨អា អិ១ អិ២ & អិ៣ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ	០២៣ ៩៩៤ ២២៦
៦	ឥណទានអភិវឌ្ឍន៍ប្រជាជន (អ៊ី.អេ.ភី) ម.ក	#១៨៩-១៩១ ផ្លូវកម្ពុជាក្រោម(១២៨) សង្កាត់មិត្តភាព ខណ្ឌ៧មករា ភ្នំពេញ	០២៣ ៨៨៤ ៣៥៥ / ០៧០ ៩១៣ ៥១៤
៧	ហ្វារមី ហ្វាយនែន អិលធីឌី (អេហ្វ.អេហ្វ)	ផ្ទះលេខ១៤៦៥ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ	០២៣ ៦៣៦៣ ១៧២ / ០៨១ ៦៦៨ ៦១៦
៨	ហ្វីស ហ្វាយនែន ភីអិលស៊ី	អាគារលេខ២៩៦ ផ្លូវលេខ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ៩៩៧ ៩៣៧
៩	វ៉ាយ ស៊ី ភី ម៉ាយក្រូហ្វាយនែន ម.ក	ផ្ទះលេខ៧៣ ផ្លូវលេខ ១១៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ	០២៣ ៨៨២ ៧៧៧
១០	ស៊ីឡិស័ក មីក្រូហិរញ្ញវត្ថុ លីមីតធីត	#៥០២ ហ្សេ-៥០២ ហាស់ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ	០២៣ ៩៩៣ ៣៣៣
១១	ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត	#១០១អា ផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ	០២៣ ៥៣៣ ៩៩៩៩
១២	ខេមៈ លីមីតធីត	ផ្ទះលេខ៧-១៥ ផ្លូវអិ១២អា ភូមិភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ	០២៣ ៩៨៩ ០២៣
១៣	ប្រាយមី អិមអេហ្វ អិលធីឌី (ប្រាយមី អិមអេហ្វ)	ផ្ទះលេខ៤៩៤សេ ផ្លូវលេខ២៧១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពូងទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	០២៣ ៩៩៣ ៩០៩
១៤	សុណាត្រា ភីអិលស៊ី (សុណាត្រា)	អាគារលេខ ៤៣២ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ២២៣ ២៥៦ / ០១៦ ៨៦៨ ៨៩៧
១៥	ចម្រើន ម.ក	#៤២៥ ផ្លូវលេខ ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ	០៧០ ៥៦៦ ៦៦៩
១៦	អាត់មីភីកល ភីអិលស៊ី	អាគារលេខ៤៨៨ ផ្លូវលេខ ២១៤ កែងផ្លូវលេខ ១១៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ	០២៣ ២១៤ ២៥៥ / ០៩៥ ៦០០ ៦០៦
១៧	បាយ៉ន ក្រេឌីត ម.ក	ដីឡូត៍លេខ៣៤២ ដាន់ផ្ទាល់ដី(បេ) ដាន់ទី២ ដាន់ទី៣(អា) & ដាន់ទី៦ មហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវលេខ២៨៨ ភូមិភូមិ៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ	០២៣ ៦៦៦៦ ៣១៦
១៨	បរិបូណ៌ ភីអិលស៊ី	#១៩ ផ្លូវ ៣៧១ ភូមិព្រៃក្រវ៉ា សង្កាត់បឹងទំពូង ខណ្ឌមានជ័យ	០២៣ ២២២ ១១៩
១៩	ហ្វីន ហ្វាយនែន ម.ក	#៤២ បេ មហាវិថីម៉ៅសេឌុន សង្កាត់បឹងក្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ៩៦៦ ៧៨៩ / ០៨៩ ៨៦៣ ២៨៦
២០	ស៊ីធី ភីអិលស៊ី	#៤៧០ មហាវិថីព្រះមុនីវង្ស ភូមិ ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ២២២ ៤៨៨
២១	អមតៈ ខាប់ភីចល ភីអិលស៊ី	#៥០២សេ-៥០២ដេ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ	០២៣ ២១៤ ៣៨៨
២២	សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ២៥ ផ្លូវ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ	០៦១ ២២២ ០៥៦
២៣	អ្វី ហ្វាយនែនខេម ភីអិលស៊ី	ផ្ទះលេខ១៤៧ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ	០២៣ ៩៨៨ ៨៩៨ / ០២៣ ៩៥៥ ៥៦៧
២៤	និរន្តរ ភីអិលស៊ី	អាគារលេខ ២១-២៣-២៥ ផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	០៨៦ ៦៥៥ ៩៩៩
២៥	ខែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី	#៣៥-៣៧ ផ្លូវលេខ៥៨២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ	០៨១ ៧៧៧ ១៥៥ / ០៨១ ៧៧៧ ០២៥
២៦	សេនដូរី ខេមបូ ឌីវឡុបមេន ភីអិលស៊ី	ផ្ទះលេខ ៧៤ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ	០៧៧ ៦៨៦ ៩៨៨
២៧	បីអេអិមស៊ី ហ្វាយនែន ម.ក	ផ្ទះលេខ ៣១៥អា ផ្លូវលេខ ២១៧ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ	០២៣ ៩១១ ០០០
២៨	ពិភពថ្មី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី	#២៨៨ ផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	០៧៧ ៩៩៩ ៣៩៣ / ០៧៧ ៣១១ ៨៨៨៨ / ០១៥ ៣២២ ៩២២

**បញ្ជីឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបានបញ្ជី**

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ល.រ	ឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបានបញ្ជី	អាសយដ្ឋាន	ទូរស័ព្ទទំនាក់ទំនង
<b>គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបានបញ្ជី</b>			
២៩	សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី	#ប៉េ៣៧ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ២២៤ ៣៣៦
៣០	សម្បត្តិ ហ្វាយនែន ភីអិលស៊ី	#២២៨ ផេអេ ផ្លូវលេខ៩៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	០២៣ ៩៩៧ ៧២២ / ០១៦ ៦៦៥ ៦៤៧
៣១	ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី	អគារ ប៊ី-វ៉ាយ ជាន់ផ្ទាល់ដី-ជាន់ទី៤ មហាវិថី ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ	០២៣ ២១៣ ៩០០
៣២	វិប៊ីមប៊ូ ហ្វាយនែន ភីអិលស៊ី	អគារលេខ ០៣ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ	០១១ ៧៧៧ ១៧៣ / ០៧០ ៣៦៧ ៩៤៣
៣៣	សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ ៥៨៦ ផ្លូវ ២៧១ ភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ២៣០ ៧៨៩
៣៤	ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក	អគារ Keystone លេខ ១៤៦ (ជាន់ទី១២) មហាវិថីព្រះនរោត្តម (៤១) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ	០៨៥ ៧៧៧ ៤០៥ / ០៩៣ ៧៨១ ០២៣
៣៥	ធីប៊ីប៊ី (ខេមបូឌា) ភីអិលស៊ី	ផ្ទះលេខ ២គីឡូអេហ្វ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ	០៩៦ ៩៣៩ ៣៣២៦
៣៦	រ៉ូយ៉ាល់ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ ៣១១៤ បេ១១៦ និង សេក្រែ១១៨ អេវេនធូប៊ី ភូមិបន្ទាស្និត សង្កាត់ឃ្នួល ខណ្ឌសែនសុខ រាជធានីភ្នំពេញ	០១២ ៤៨៥ ៥០០
៣៧	សាន់នី ម៉ាយក្រូហ្វាយនែន ម.ក	បន្ទប់លេខ ៦០៦ និង ៦០៧ ជាន់ទី ៦ អាគារ Exchange Square លេខ ១៩ និង ២០ ផ្លូវលេខ ១០៦ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ	០៩៦ ៦៨៩ ១០៣៥ / ០១៥ ២៨៤ ១៥៥០
៣៨	ហ្គូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី	អគារលេខ ៩៥ មហាវិថីមុនីវង្ស កែងផ្លូវលេខ ១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ	០៩៣ ៥០៨ ៨៨៨ / ០៦៧ ៦៦៦ ៧៦៨
៣៩	សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី	អគារ T១៦៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ៩០១ ៥៧៨
៤០	សាមគ្គី ឃៃកីចល ម.ក	#៨៣AEO និង ៨៣BEO ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	០២៣ ៦៦៦ ៥៩៥៩
៤១	ខេមបូឌាន ឡេប៊ី ឃែវ ភីអិលស៊ី	អគារលេខ១៣ ផ្លូវ២១ ភូមិកំពង់ត្រឹង ឃុំសិរីសោភ័ណ ស្រុកស្វាយ ខេត្តកណ្តាល	០១៦ ៧៨៩ ៧៦៩
៤២	ខេម ខាប់កីចល ម.ក	ផ្ទះលេខ៣១៨ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	០២៣ ៩៩១ ៩៩៩
៤៣	អេស៊ី ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ ២៦៣ ផ្លូវលេខ ១១៣ ភូមិភូមិ៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ	០២៣ ៩០០ ៧៩៩ / ០២៣ ៩០០ ៨៩៩
៤៤	ហ្គូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី	ផ្ទះលេខ៧៩៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងក្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ២២៤ ៣៣៣ / ០២៣ ២២៤ ៣៣៣
៤៥	អ៊ីឌីឌីស៊ី សេហ្សង ម៉ាយក្រូហ្វាយនែន (ខេមបូឌា) ភីអិលស៊ី	ផ្ទះលេខអេស០៤ ផ្លូវជាតិលេខ៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង	០៥៣ ៩៥៣ ៥០៣
៤៦	ម៉ាឌែរ ហ្វាយនែនសល យេផេន ភីអិលស៊ី	#២៥៤ បន្ទប់លេខG០៨-០៩ ជាន់ផ្ទាល់ដី មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ	០២៣ ៩៦៧ ៧៥០
៤៧	សហការ ភីអិលស៊ី	ផ្ទះលេខ206 E១ E1 ផ្លូវ 155 សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ៩៦៧ ៧៧៩
៤៨	ហ្គូលដិន ឃែស ភីអិលស៊ី	ផ្ទះលេខ៦៨៤ ផ្លូវ៧មករា ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប	០៩២ ៧៤៧ ៤៣៤ / ០៨៧ ៧០០ ៥៥៥ / ០៨៧ ៧០០ ៦៦៦
៤៩	ជោគជ័យ ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ៩-១១ ផ្លូវវែងស្រែង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	០២៣ ៩២២ ១២៦ / ០១៧ ៨៦៣ ៣២៧
៥០	សប្បាយ ក្រេឌីត ខមមើសល ភីអិលស៊ី	ផ្ទះលេខ២២៨ មហាវិថីព្រះនរោត្តម ក្រុម៦៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ	០១២ ៣២២ ៣២២
៥១	ជេត ឃែស បកស៍ ហ្វាយនែន ភីអិលស៊ី	អគារលេខ២ហាស់ ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	០២៣ ៩០០ ៦២៣
៥២	លីដ ភីអិលស៊ី	ផ្ទះលេខ ២៣៩ ផ្លូវអ៊ីម០២ កែងអ៊ីម០៦ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	០៨១ ៤០០ ៤០១ / ០១៦ ៦០០ ៩៩៨
៥៣	អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី	អគារលេខ D៣ និង E ផ្លូវលេខ ១៦៩ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ	០១២ ៦៨៨ ៤៤៧ / ០២៣ ៨៨៤ ០០៥
៥៤	ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី	អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ៩៧០ ០០០
៥៥	ធី & ហ្គូ ហ្វាយនែន ភីអិលស៊ី	អគារលេខ ៣១-៣២ ផ្លូវលេខ ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ៦៩៩ ០៥០៥
៥៦	អនាគត ភីអិលស៊ី	ផ្ទះលេខ ២៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ	០៨៩ ៦៦៦ ៨៣១ / ០២៣ ២២៣ ១៣៩

**បញ្ជីឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបានប្រាក់បញ្ញើ**

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ល.រ	ឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបានប្រាក់បញ្ញើ	អាសយដ្ឋាន	ទូរស័ព្ទទំនាក់ទំនង
<b>គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបានប្រាក់បញ្ញើ</b>			
៥៧	ប្រៀ ម.ក	ផ្ទះលេខ ៨៣&៨៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	០២៣ ២៣១ ៥៦៧
៥៨	បែតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី	ផ្លូវជាតិលេខ ៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង	០៩៦ ៥៨៨ ៥៦៨៩
៥៩	មីយ៉ា ម.ក	អគារលេខ៩៣ មហាវិថីព្រះនរោត្តម កែងផ្លូវ ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ	០២៣ ៩៩៩ ២៦២
៦០	ឡេង ណារ៉ាត្រា វែយក៏ថល ម.ក	មហាវិថីអូស៊ីអាយស៊ី ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ	០៨៦ ៨២៨ ២៩៥
៦១	វីធី ម៉ាយក្រហាយនែន ម.ក	លេខ៦១៤ ផ្លូវលេខ២៧១ ក្រុមទី៧ ភូមិសន្យុកសល្អ មណ្ឌល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	០៨១ ២២៧ ៩៩៩ / ០៩៦ ៥០០ ១៥៥៥
៦២	ទ្រព្យខ្ញុំ ម.ក	ផ្ទះលេខ៤៤៥ ផ្លូវលេខ៤ ភូមិស្រី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ	០១២ ៥៩៩ ០៩៤
៦៣	ខ្មែរ វែយក៏ថល ម.ក	ផ្ទះលេខ៥៥ មហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ	០២៣ ២៣៥ ៥៩៩
៦៤	ភីធី ឌីវឡុបធីន ម.ក	ផ្ទះលេខ២០E០ ផ្លូវលេខ១៧៨ សង្កាត់ច្បារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ	០១៦ ៧៧៩ ២៧៧
៦៥	ជេស៊ី ហាយនែន ម.ក	ផ្ទះលេខ៥៦ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ	០១៦ ៩៦៩ ៨៥៥ / ០១២ ៣៩០ ៨២០ / ០២៣ ២១៤ ៤៨១
៦៦	ស៊ីអិមខេ ម.ក	ផ្ទះលេខ១៧១-១៧៣ E0, E1, E2, E3 ផ្លូវលេខ១១០ ភូមិ៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ	០៨៥ ៦៦៦ ៧៩៤ / ០២៣ ២២១ ៩៧១
៦៧	វ័ល្យា ម.ក	អគារលេខ១២៨ ផែ៣ និងផេ៤ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ	០១២ ៩០៧ ០០៤
៦៨	អិលស៊ីអេច ម៉ាយក្រហាយនែន ម.ក	អគារលេខ២២៣ ផាន់ទី៥ មជ្ឈមណ្ឌលពាណិជ្ជកម្ម អ៊ែតវុត មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ	០១៦ ២៨៨ ៨៨៨ / ០១៦ ៦៦២ ២៣០
៦៩	ហ្វាមីលី ម.ក	ផ្ទះលេខ KH១-KH២ ផ្លូវ១០៥ ភូមិទួលសំពៅ សង្កាត់ទួលសំពៅទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	០៨៦ ៩៩៩ ៦៥៦ / ០៧៦ ៩៩៤ ៥៨៥៨
៧០	ប្រពៃ ម៉ាយក្រហាយនែន ម.ក	ផ្ទះលេខ ៧២ ហ្សេ និង ៧២ ហាស មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	០៨១ ៣៣៣ ៨៦៨ / ០៦៩ ២២២ ៩៣៣
៧១	ស៊ុកធី ស៊ុកស៍ ហាយនែន ម.ក	អគារលេខ៤០ ក្រុមទី៤ ផ្លូវជាតិលេខ១ ភូមិតាដៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ	០៨៦ ២២៨ ១១៨ / ០១៧ ៩៣៨ ៩៨៧
៧២	ជី ប៊ី ម.ក	ផ្ទះលេខ ចេ៣៧ ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ៩៧៧ ៧៧៨
៧៣	វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក	ផ្ទះលេខ៦៦៨ ផ្លូវជាតិលេខ៥ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ	០៦៩ ២៨៣ ៨៥៨
៧៤	អេធីហ្គីន ម៉ាយក្រហាយនែន ម.ក	ផ្ទះលេខអី១៥ ផ្លូវលេខអី៣-១ ភូមិភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ	០១២ ៣៣៣ ៣២៧
៧៥	សាក័ត រុងរឿង ហាយនែន (ខេមបូឌា) ម.ក	អគារលេខ៤៧&៤៩ ក្រុមទី៤ ផ្លូវជាតិលេខ១ ភូមិតាដៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ	០៦៩ ៤៥២ ៥៩៨៩
៧៦	មែងហ្គោ ហាយនែន ម.ក	ភូមិច្រស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ	០១២ ៤៥៣ ០៨៧
៧៧	ខ្វីច ម៉ាយក្រហាយនែន ម.ក	ផ្ទះលេខ៩០អី០ ៩២អី០ & ៩៤អី០ ផ្លូវលេខ២១៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ	០៧១ ៧៦៧ ៦៧៥៦
៧៨	វីវឌ្ឍន៍ ហ្គោលឌិន ហាយនែន ម.ក	ផ្ទះលេខ៦៥៩ ផ្លូវលេខ៣៧១ ភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ	០៩៦ ៩៥៥ ៥៥៥៥
៧៩	សាយ ហួសថល ម៉ាយក្រហាយនែន ម.ក	ផ្ទះលេខ៥៣អាបេ មហាវិថីម៉ៅសេទុង ភូមិភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ	០៦៩ ៦៧៣ ៧១១
៨០	សុខសាន្ត ម.ក	ផ្ទះលេខ៤៧៨០អី០ ផ្លូវណតប្រីត (ទ្រុងមាន់) ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	០៨៩ ៥៥៥ ៤៤៥
៨១	អេអិមហ្សេត ម.ក	អគារលេខ ៥៧១ និង៦២ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	០៩៨ ៣៥៨ ៣៥៦
៨២	ជេកស៍ (ខេមបូឌា) ម.ក	ផ្ទះលេខ៦៦ មហាវិថីម៉ៅសេទុង ភូមិភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ	០២៣ ៩៧៧ ២៥០